

# សំណូមពរចំពោះលោកអ្នកដែលនៅក្រុងតូក្យូ ទាក់ទងនឹងជំងឺកូវីដ 19

- បើអ្នកឆ្លងជំងឺកូវីដ 19 មានចំនួនកើនឡើងម្តងទៀត នោះគឺគ្រោះថ្នាក់។ គឺគ្រោះថ្នាក់ណាស់។
- ក្រុងតូក្យូបន្តកំឡុងពេលប្រកាន់ខ្ជាប់នូវវិធានការមូលដ្ឋាន។  
អ្វីដែលសំខាន់នៅពេលនេះ គឺធ្វើយ៉ាងណាកុំឱ្យអ្នកឆ្លងជំងឺកូវីដ 19 កើនឡើងម្តងទៀត។
- នេះគឺជាសំណូមពរចំពោះលោកអ្នក សុំឱ្យប្តូរបៀបរស់នៅ ដើម្បីកុំឱ្យឆ្លងជំងឺកូវីដ 19 ។

## ចាប់ពីពេលណា

ចាប់ពីថ្ងៃទី 1 ខែធ្នូ(ថ្ងៃពុធ) ម៉ោង 0 ព្រឹក

## សំណូមពរ

### អ្នករស់នៅក្រុងតូក្យូ

- សូមកុំទៅកន្លែងដែលគ្មានបង្អួច ឬកន្លែងដែលខ្យល់មិនអាចចេញចូលបាន។
- សូមកុំចេញទៅក្រៅនៅម៉ោងដែលមានមនុស្សច្រើន ឬទៅកន្លែងដែលមានមនុស្សច្រើន។
- សូមកុំនិយាយនៅក្បែរអ្នកដទៃ ឬនិយាយដោយសំលេងខ្លាំងៗ។
- សូមរក្សាគម្លាតរវាងមនុស្សម្នាក់ទៅមនុស្សម្នាក់។
- សូមពាក់ម៉ាស់។
- សូមលាងសម្អាតដៃអោយបានច្រើនដងក្នុង 1 ថ្ងៃ។
- នៅពេលចេញពីក្រុងតូក្យូ ឬចូលក្នុងក្រុងតូក្យូ ដើម្បីទេសចរណ៍ ឬការងារ សូមប្រុងប្រយ័ត្ន។  
ជាពិសេសនៅពេលក្តៅខ្លួន សូមកុំចេញចូលក្រុងតូក្យូ។
- សូមកុំជួបជុំគ្នាទទួលទានគ្រឿងស្រវឹងនៅតាមផ្លូវ ឬសួនសាធារណៈ។

### អ្នកបើកហាង

សំណូមពរទាក់ទងនឹងការកាត់បន្ថយម៉ោងបើកហាង/ កម្មវិធី។ល។  
\*សូមមើលនៅទំព័របន្ទាប់។

# កន្លែងអាជីវកម្មសំណូមពរ (ភោជនីយដ្ឋាន ហាងកាហ្វេ ។ល។) ①

## កន្លែង

## ប្រការសំណូមពរ

ហាងហូបចុក

- សូមគោរពតាម "គោលការណ៍ណែនាំនៃប្រភេទអាជីវកម្មនីមួយៗ"។
- ហាងដែលមានបិទ "តែមបញ្ជាក់ថាបានត្រួតពិនិត្យល្អិតល្អន់ទប់ស្កាត់ការឆ្លងរួច\*" នៃគំរោង "TOKYO SUPPORT ត្រួតពិនិត្យល្អិតល្អន់" នៅខាងមុខហាង  
— ពីថ្ងៃទី1 ខែធ្នូ ឆ្នាំ 2021 (ថ្ងៃពុធ) ម៉ោង 0 ព្រឹក ដល់ថ្ងៃទី16 ខែមករា ឆ្នាំ2022 (ថ្ងៃអាទិត្យ) ម៉ោង 12 យប់



កន្លែងកំសាន្ត ។ល។

- ភ្ញៀវក្រុមអាចអង្គុយចូលគ្នាក្នុងតុតែមួយបានត្រឹម 8នាក់។
- នៅពេលមានគ្នាចាប់ពី9នាក់ឡើង សូមប្រើ① និង② ដើម្បីឱ្យដឹងថាបានចាក់វ៉ាក់សាំងកូរ៉ូនា 19 រួច។
- ① កម្មវិធី "TOKYOワクション"
- ② លិខិតបញ្ជាក់ការចាក់វ៉ាក់សាំង (ក្រដាសបញ្ជាក់ថាបានចាក់វ៉ាក់សាំង)
- សូមគោរពតាមច្បាប់ចែងនៃគំរោង "TOKYO SUPPORT ត្រួតពិនិត្យល្អិតល្អន់"



កន្លែងជួបជុំ ។ល។  
(កន្លែងពិធី អាពាហ៍ពិពាហ៍)

- ហាងដែលមិនបានទទួល / ឬមិនបានបិទ "តែមបញ្ជាក់ថាបានត្រួតពិនិត្យល្អិតល្អន់ទប់ស្កាត់ការឆ្លងរួច\*" នៅខាងមុខហាង
- ភ្ញៀវក្រុមអាចអង្គុយចូលគ្នាក្នុងតុតែមួយបានត្រឹម 4នាក់។
- ម៉ោងអាចបំរើគ្រឿងស្រវឹង៖ ពីម៉ោង11ព្រឹក ដល់ម៉ោង9 ល្ងាច
- ម៉ោងដែលភ្ញៀវអាចយកគ្រឿងស្រវឹងចូលក្នុងហាងបាន៖ ពីម៉ោង11ព្រឹក ដល់ម៉ោង9 ល្ងាច

# កន្លែងអាជីវកម្មសំណូមពរ (ភោជនីយដ្ឋាន ហាងកាហ្វេ ។ល។) ②

កន្លែង	ប្រការសំណូមពរ
ហាងហូបចុក	<ul style="list-style-type: none"> <li>● ហាងដែលមានខាវ៉ាអូខេ                             <ul style="list-style-type: none"> <li>• សូមកុំឱ្យមនុស្សប្រមូលផ្តុំគ្នាច្រើននៅក្នុងបន្ទប់តែមួយ។</li> <li>• សូមធ្វើឱ្យមានខ្យល់ចេញចូលជាប្រចាំ។</li> <li>• សូមសំលាប់មេរោគលើមីក្រូហ្វូន។</li> <li>• សូមប្រុងប្រយ័ត្នកុំឱ្យឆ្លងជំងឺកូវីដ 19។</li> </ul> </li> </ul>
កន្លែងកំសាន្ត ។ល។	
កន្លែងជួបជុំ ។ល។  (កន្លែងពិធី អាពាហ៍ពិពាហ៍)	




# កន្លែងអាជីវកម្មសំណូមពរ(ផ្សេងទៀត) ①

កន្លែង	ប្រការសំណូមពរ
រោងភាពយន្ត មហោស្រព សាលសំដែង។ល។	
កន្លែងជួបជុំ សាលជួបជុំសាធារណៈ។ល។	<ul style="list-style-type: none"> <li>● នៅពេលប្រើខាវ៉ាអូខេ                             <ul style="list-style-type: none"> <li>•សូមកុំឱ្យមនុស្សប្រមូលផ្តុំគ្នាច្រើននៅក្នុងបន្ទប់តែមួយ។</li> <li>•សូមធ្វើឱ្យមានខ្យល់ចេញចូលជាប្រចាំ។</li> <li>•សូមសំលាប់មេរោគលើមីក្រូហ្វូន។</li> <li>•សូមប្រុងប្រយ័ត្នកុំឱ្យឆ្លងជំងឺកូវីដ 19។</li> </ul> </li> </ul>
សាលពិព័រណ៍ សាលវប្បធម៌។ល។	
ផ្សារទំនើប មជ្ឈមណ្ឌលទិញទំនិញ។ល។	
សណ្ឋាគារ ផ្ទះសំណាក់(តែកន្លែងជួបជុំ)	<ul style="list-style-type: none"> <li>● ប្រការដែលអាជីវកម្មត្រូវសំណូមពរទៅអតិថិជន                             <ul style="list-style-type: none"> <li>•មិនអាចបរិភោគបាយជុំគ្នាច្រើននាក់បានទេ។</li> <li>•មិនអាចហូបបាយ ឬគ្រឿងស្រវឹងបានយូរទេ។</li> </ul> </li> </ul>
ទីលានកីឡាបេស្យូល អាគារលេងកីឡា ក្លឹបហាត់ប្រាណ។ល។	
សួនកំសាន្ត theme park សួនកំសាន្តហាងបាយដំឡើងកុំ កន្លែងលេងហ្គេម។ល។	<ul style="list-style-type: none"> <li>● សូមគោរពតាម "គោលការណ៍ណែនាំនៃប្រភេទអាជីវកម្មនីមួយៗ"។</li> </ul>
សារមន្ទីរ សាលវិចិត្រសិល្បៈ សួនសត្វ។ល។	
កន្លែងដូតទឹកសាធារណៈដែលមានបន្ទប់ដោយឡែក ហាងមើលវីដេអូក្នុងបន្ទប់ដោយឡែក។ល។	<ul style="list-style-type: none"> <li>● សូមប្រុងប្រយ័ត្នកុំឱ្យឆ្លងជំងឺកូវីដ 19។</li> </ul>
កន្លែងដូតទឹកប្រណិត ហាងសាឡូន។ល។	
សាលារៀនបើកបររថយន្ត សាលាបង្រៀនគ្រូ។ល។	



# កន្លែងអាជីវកម្មសំណូមពរ(ផ្សេងទៀត) ②

កន្លែង
រោងភាពយន្ត មហោស្រព សាលសំដែង។ល។
កន្លែងជួបជុំ សាលជួបជុំសាធារណៈ។ល។
សាលពិព័រណ៍ សាលវប្បធម៌។ល។
ផ្សារទំនើប មជ្ឈមណ្ឌលទិញទំនិញ។ល។
សណ្ឋាគារ ផ្ទះសំណាក់(តែកន្លែងជួបជុំ)
ទិលានកីឡាបេស្យូល អាគារលេងកីឡា ក្លឹបហាត់ប្រាណ។ល។
សួនកំសាន្ត theme park សួនកំសាន្តហាងបាយដំរី កន្លែងលេងហ្គេម។ល។
សារមន្ទីរ សាលវិចិត្រសិល្បៈ សួនសត្វ។ល។
កន្លែងដូតទឹកសាធារណៈដែលមានបន្ទប់ដោយឡែក ហាងមើលវីដេអូក្នុងបន្ទប់ដោយឡែក។ល។
កន្លែងដូតទឹកប្រណិត ហាងសាឡូន។ល។
សាលារៀនបើកបររថយន្ត សាលាបង្រៀនគ្រូ។ល។

ប្រការសំណូមពរ
<p>■ កន្លែងមិនបញ្ចេញសំលេងខ្លាំង</p> <p>*ចំនួនមនុស្សកំណត់= ចំនួនមនុស្សអាចចូលបាន</p> <ul style="list-style-type: none"> <li>• ចំនួនមនុស្សកំណត់តិចជាង 5,000 នាក់៖ ត្រឹមចំនួនមនុស្សកំណត់</li> <li>• ចំនួនមនុស្សកំណត់ពី 5,000នាក់ ដល់ 10,000នាក់៖ ត្រឹម 5,000នាក់</li> <li>• ចំនួនមនុស្សកំណត់ចាប់ពី 10,000នាក់ឡើង៖ ត្រឹមពាក់កណ្តាលនៃចំនួនមនុស្សកំណត់</li> </ul> <p>—ក្នុងករណីបានដាក់ជូន “ផែនការសុវត្ថិភាពទប់ស្កាត់ការឆ្លង” ទៅក្រុងតូក្យូ</p> <p>ទោះបីជាមានភ្ញៀវលើសពី 5,000 នាក់ ឬលើសពី50%នៃចំនួនមនុស្សកំណត់ក៏ដោយ ក៏អាចចូលបានដល់ចំនួនមនុស្សកំណត់</p> <p>“ផែនការសុវត្ថិភាពទប់ស្កាត់ការឆ្លង” → </p>
<p>■ កន្លែងបញ្ចេញសំលេងខ្លាំង</p> <ul style="list-style-type: none"> <li>• ត្រឹមពាក់កណ្តាលនៃចំនួនមនុស្សកំណត់</li> </ul>